

សញ្ញាសំខាន់ៗនៃជំងឺគ្រុនចាញ់

សញ្ញាសំខាន់ៗនៃជំងឺគ្រុនចាញ់

Symptoms of Diabetes:


HYPOGLYCEMIA



ប្រយោរអ្នក  
ANXIOUS



វិលមុខ  
DIZZINESS



ឃ្នាវ  
HUNGER




ចង្វាក់បេះដូងញាប់  
FAST HEARTBEAT



ទន់ខ្សោយ, អស់កម្លាំង  
WEAKNESS, FATIGUE




ឈឺក្បាល  
HEADACHE



ឆាប់ខឹង  
IRRITABLE




បែកញើស  
SWEATING




ភ្នែកមឺម  
(BLURRY VISION)

**រោគសញ្ញារបស់ជំងឺអ៊ីកទាមផ្លែឆ្មៃ: រោគសញ្ញាជាតិស្ករច្រើនលើសកម្រ**


**Symptoms of Diabetes: HYPERGLYCEMIA**



ស្រេកទឹកខ្លាំង  
(THIRSTY)



ឃ្នាច  
HUNGRY



បត់ជើងតូចច្រើន  
(FREQUENT URINATION)



ស្បែកស្ងួត  
(DRY SKIN)



ព្រិលភ្នែក  
(BLURRY VISION)



រាកពូតចង្កោរ  
(NAUSEA)



ចេះតែងងុយ  
(SLEEPY)